

សំបុត ទី បារ យ៉ាត់ ប៉ូល ឡើ ខៀន ពយ៉ៃ ឈួន
ដើ មៃ ម៉ៃ ចាប់ មឹង ក្រែដៃ យៃស៊ូ ហី
មួង ផៃសាឡូនិក
កាន ព្រច្ចត ប្រម៉ាង

សំបុត ទី បារ យ៉ាត់ ប៉ូល ឡើ ខៀន ពយ៉ៃ ឈួន ហី មៃ ក្រំ ឆ នុំ មួង ផៃសាឡូនិក។ បឹង ឡើ ខៀន សំបុត សុលរ៉ាន ដើម ធីម៉ូ ផៃ អំប្រា គូ បឹង ណាត។ សំបុត ទី បារ នៃ អាត តៃ ខុញ ហល់ ងាយ អ៊ឹម ឡើ ខៀន តើម បឹង សំបុត ទី មួយ ទឹង អ៊ែ ណាត់ ឡើ គូ ហី មួង កូរិនថុះ។

ណាត់ កាន ខាៗ
 ទឹង សំបុត នៃ យ៉ាត់ ប៉ូល ឡើ ព្រតិះ មៃ ក្រំ ឆនុំ យ៉ាត់ ម៉ៃ ប្រ ម៉ៃត ត្រឌីវ មៃ ដើម ម៉ៃ ចាប់ មឹង ក្រិត ហមយៈ ម៉ៃ បិច កាន ធុក ញ៉ាក ទុត អើន (២ ផៃសាឡូនិក ១.៣-៤)។
 ដើម ឡើ ពហាយ ពឡាក់ កាន មៃ ណាត់ តៃ ម៉ៃ ណោះ ហឡាក់ អំមិះ កាន ក្រែដៃ យៃស៊ូ គ្រិះ លំបិះ ឡិះ យ៉ាត់ ណាត់ ម៉ៃ អឹង អន់ខ្រឹង ញួន មៃ អន់នី ម៉ៃ រៀន ក្រែដៃ យៃស៊ូ គ្រិះ ឡើ ទិះ ក្លើ ច ឡើយ (២ ផៃសាឡូនិក ២.១-២)។ អ៊ែ យ៉ាត់ ប៉ូល ឡើ ពនិះ រៀន អន់នួរ ក្រែដៃ យៃ

ស្វី គ្រិះ លំទីះ ឡឹះ លំបិច ណាយ ព្រនាំង ដើ ចហប់ ក្រែដៃ លំព្រយុង ពឌីក ចាក់ កឡឹ លំហាយ រៀន ណាត កឡឹ ឡើយ ឡើ ក្រែដៃ។ បឹង ណាយ ព្រនាំង ដើ ចហប់ ក្រែដៃ លំបិះ លំ បិច អាតណាត ឆងាត់ អវ៉ាក់ សតាំង បក់ លំបើម ពដៃ កាន ឆងាត់ កាន ហាគីវ ដើម កាន ពន់ជែម ត្រំ ហំប្លិច បក់ លំតបូត បនិះ (២ ឆៃសាឡនិក ២.៣-១០)។

ទឹង សំបុត នៃ យ៉ាក់ ប៉ូល ឡើ ព្រតូវ អាំ ណាត់ មន់ចាប់ ក្រី តៗ ដខៃ កាន ណាត់ ម៉ើ ហៀន តើម បឹង មែ អាំ មន់ពពិត ប បើម ចៀម ចាក់ កឡឹ ប៉ាក់ យ៉ាក់ ប៉ូល ឡើ ពដៃ ពន់ទ្រុង អើ ឡើយ ដើម អាំ មន់អុតថុន បើម កាន ចាក់ ទឹង ហូច ក្រែដៃ គ្រិះ លំបិះ ឡឹះ (២ ឆៃសាឡនិក ២.១៥; ៣.៦-៩, ១២-១៣)។

កាន បុន អង់កីលៗ ទឹង ពីម ឆៃសាឡនិក ទី បារ

- កាន ពន់តើម ប្រម៉ាំង (១.១-២)
- ប្រម៉ាំង ព្រតិះ ដើម ប្រម៉ាំង ពញឹម ក្លើម ណាត់ មែ ឡើ ត្រ បូវ តំប៉ាប តំពុន (១.៣-១២)
- កាន លំកើត អន់នូវ ក្រែដៃ គ្រិះ យែស្វី លំទីះ ឡឹះ (២.១-១៧)
- ប្រម៉ាំង យ៉ាក់ ប៉ូល ឡើ ឡា អាំ មន់អីវ ក្រែដៃ ដើ មែ (៣.១-៥)
- កាន ព្រតូវ មែ ម៉ើ កយ៉ូវ កវ៉ាក់ (៣.៦-១៥)
- កាន តងា ឡា តត់ ព្រឡូចៗ (៣.១៦-១៨)

មែ យ៉ាក់ ប៉ូល ម៉ើ តងា ឡា មែ ក្រំ ឆនុំ

១ អែ នៃ ប៉ូល ដើម យ៉ាក ស៊ីលវ៉ាន * ញ៉ា ធីម៉ូផែ ញើ ពយៃ ឈួន សំប៉ុត នៃ ហី វែ ក្រំ ឆន្តំ ម្លង ផែសាឡូនិក ណាក់ វើ ប៉ា សាសុន ក្រែដៃ បើក ងាយ ដើម ក្រែដៃ យៃស៊ូ គ្រិះ ឡើ កន់ជ្រា គំ។

២ ឡា ក្រែដៃ បើក ងាយ ដើម ក្រែដៃ យៃស៊ូ គ្រិះ ឡើ កន់ជ្រា គំ លំអន់ណាំ មិច ដើ វែ ដើម លំអាំ កាន ឆនិម ហានណាំង ដើ វែ ដី។

យ៉ាក ប៉ូល ឡើ ព្រតិះ ព្រនៃ ដើម ឡើ ពញឹម ក្លើម មែ មើ ត្រ បូរ មើ តំប៉ាប តំពុន

៣ មិះ ដាក់ យ៉ាក ប៉ូ អើយ ញ៉ា តង ញន់ព្រតិះ ព្រនៃ ក្រែដៃ ដើ វែ អន់សច។ ញ៉ា ញើ បើម ប៉ាក់ នៃ ឡើ យី ម៉ាត់ ម៉ាត យ៉ា ក វើ ចាប់ មឹង ក្រែដៃ យៃស៊ូ គ្រិះ ចាំ ក្រិត ទុត ខាក់ ដើម វើ ប្រមើត ត្រឌីវ វែ ត្រំ វ៉ា ចាំ មែ ប៉ាក់ទី។

៤ ប៉ាក់ ពអើ ញើ ហាន ប៉ច កាន វែ ដើ ក្រំ ឆន្តំ ហី តែង ណាក់ មើ ប៉ាសាសុន ក្រែដៃ ញន ដើ វែ វើ ដួវ ប៊ុន ក្លើម ដើម ណា គំ វើ ចាប់ មឹង ក្រែដៃ យៃស៊ូ គ្រិះ ហមយះ មើ តំប៉ាប តំពុន វែ ដើម វើ បិច កាន ធុក ញ៉ាក ត្រំ ហំប៊ូច កតាម។

៥ កាន អន់នៃ ឡើយ ឡើ ពដៃ ហឡាក់ រៀន ក្រែដៃ ឡើ តាត ស៊ុន ទុត ត្រ អើ លន់ជុ វែ វិ យី ទឹង កាន ណាត លំពែក ប៉ាក់ ម៉ាត់ ម៉ាត យ៉ាក វើ ធុក ញ៉ាក ប៉ាក់ មង ញន ដើ កាន ពែក ប៉ាក់ នៃ ឡើយ។

៦ ដាវ ឡើយ ក្រែដៃ ឡើ បើម កាន ទុត ត្រ ណាត ឡើ ឡាប់ លំតួវ ណាក់ មែ មើ ពធុក ពញ៉ាក វែ

* ១:១ 1.1 ស៊ីលវ៉ាន នៃ មើ ជុ ស៊ីឡុះ ដី។

៧ អ៊ែ ណាត់ ដើ វែ វើ ធុក ញ៉ាក ណិះៗ នៃ ក្រែដៃ លំពត្តើច វែ តើម បឹង កាន ធុក ញ៉ាក អវែង ដើ ញ៉ា ទី តត់ ក្រែដៃ យែស៊ូ ឡើ កន់ជ្រាក់ លំពដៃ ចាក់ លំទីះ តើម ទិ ក្រែ អវែង ដើ ហវ ណាត មើ ឆងាត់ ចាំង។

៨ លំទីះ អវែង ដើ ពឡា អ៊ុញ ឈុំ ណាត អ៊ែ លំពចូត តាម ត្រៗ ណាត់ មែ តែ មើ ឌី ហាគីវ ក្រែដៃ ដើម តែ មើ ឌី ចង់ហៀង កាន ចាក់ ពហាយ កាន ក្រែដៃ យែស៊ូ ឡើ កន់ជ្រាក់ ងាយ។

៩ មែ អ៊ែ មន់ត្រ ចូត មន់ធុក ញ៉ាក ប៉ាក មង់ ចះ ចាល បាល ហយាំង ឡួច អន់សច មន់គូ ចងាយ តើម បឹង ក្រែដៃ យែស៊ូ ឡើ កន់ជ្រាក់ ដើម មន់ចងាយ តើម បឹង កាន ឆងាត់ អុងអាត ណាត។

១០ ទឹង តង់ ហង់អ៊ុន តត់ ក្រែដៃ យែស៊ូ ឡើ កន់ជ្រាក់ លំ បីះ អាំ ប៉ាសាសុន ចាក់ ស៊ុត ណាត មន់ពលី ពន់ដុង ព្រតិះ ព្រ នៃ លែក ដើ មែ មើ ចាប់ មឹង ណាត មន់ដុង ភឹង ប្រយ បឹង មើ តែ ណាត អ៊ែ ណាត់ ដើ វែ វន់គូ ទឹង បូរ មែ ទី ញ៉ាន ដើ វើ ចាប់ កាន ញ៉ា ញើ ពហាយ។

១១ ញ៉ាន ដើ អ៊ែ ឡើយ អ៊ែ ញ៉ា ញើ អ៊ុវ ដាំង ក្រែដៃ ដើ វែ អន់សច អាំ កាន ញីវ កើត វែ លំយី ទឹង កាន ក្រែដៃ ឡើ វើះ វែ ដើម ញើ ឡា ទឹង ក្រែដៃ អាំ លំតំបឹង តាម លញ៉ាក់ កាន ឆ ងាត់ ណាត លែក ដើ កាន ចាក់ ណាត់ វើ ងុញ បើម ដើម កាន វែ វើ បើម ញ៉ាន ដើ វើ ចាប់ មឹង ណាត។

១២ អ៊ែ ម៉ាត់ ក្រែដៃ យែស៊ូ ឡើ កន់ជ្រាក់ ងាយ លំលីសា ញ៉ាន ដើ វែ អ៊ែ ដើ ណាត លំអាំ ដើ វែ វន់បិច លីសា ប៉ាក់ទី តាម

ប៉ាក់ គ្រែដៃ បើក ងាយ ដើម គ្រែដៃ គ្រឹះ យែស៊ូ ឡើ កន់ជ្រាក់ ឡើ អន់ណាំ ដើ ងាយ មិៗ។

២

កាន លំកើត អន់នួរ គ្រែដៃ គ្រឹះ យែស៊ូ លំបិះ ឡិះ

១ ណិះៗ នៃ មិះ ដាក់ យ៉ាក់ ប៉ អើយ ញុន់ខៀន ប៉ច កាន គ្រែដៃ យែស៊ូ គ្រឹះ ឡើ កន់ជ្រាក់ ងាយ លំបិះ ដើម កាន លំត មូត ងាយ បឹង ណាត។ ញើ ឡា ឡូម ហី វែ រៀន

២ ញ៉ង វើ បិច ចនិះ អ៊ឹម អ៊ឹង អន់ខ្រឹង ជ្រិះ ហើត លី វន់ ខ្លង យ៉ាក់ វើ ដុង មើ រៀន តង់ គ្រែដៃ យែស៊ូ ឡើ កន់ជ្រាក់ ឡើ បិះ ឡិះ ឡើ ក្លើច ឡើយ ហមយះ លំបិច មន់រៀន ផរ យ៉ាង គ្រែដៃ លំបិច ដើ មៃ លី មន់រៀន បិច ប្រម៉ាង លី សំបុ ត លំបិះ តើម បឹង ញ៉ា កតាម។

៣ ប៉ាក់ បនិះ មន់ដាំង តបូត វែ ប៉ាក់ ងាយ កតាម ញ៉ង វើ បូត អ៊ឹម ដើ ប្រម៉ាង មៃ យ៉ាក់ ទឹង ហូច គ្រែដៃ យែស៊ូ ឡើ កន់ ជ្រាក់ លំបិះ ឡិះ លំបិច បនិះ ទុត អើន មន់កាះ តាក់ គ្រែដៃ ទុត ខាក់ ដើម លំបិច ណាយ ព្រាឆាំង ដើ ចហប់ គ្រែដៃ លំបិះ ពងៃ ចាក់ អន់ដៃ ណាត លំត្រ ផុក ញ៉ាក ប៉ាក់ ម៉ង ចះ ចាល ប៉ាល ហាយ៉ាង។

៤ ណាត ណាយ ព្រាឆាំង អ៊ិន លំពន់ព្រួយ ពឌឹក ចាក់ កឡិ ជីវ លែក ដើ អង់ងាយៗ ណាត បនិះ មើ រៀន ឡើ ឆងាត់ ដើម អង់ងាយៗ មើ កដាប ហំបះ ហា ដើ លំហាន ជ្រួម ទឹង រ៉ុង ទិះ

កដាប ហំបះ ត្រៃដៃ លំពហាយ រៀន ណាគ កឡី ឡើយ ឡើ ត្រៃដៃ។

៥ ទឹង អែ ណាគ អក្ខ បឹង វែ អហាយ ដើ វែ កាន អន់នៃ លែក ឡើយ ណាគ វ៉ៃ កាំ ឡះ?

៦ វ៉ៃ ណោះ ឡើយ កាន អង់ងាយ ណោះៗ នៃ ឡើ កន់ខឹង ណាយ ព្រាណាំង ដើ ចហប់ ត្រៃដៃ អុន បក់ លំញីះ ពដៃ ចាក់ ទឹង ហូច លំបិះ តង់ ត្រៃដៃ ឡើ ទែង ជុ។

៧ ត្រៃ តង់ នៃ កាន ព្រាណាំង ដើ ចហប់ ត្រៃដៃ ឡើ បិច ឡើយ ហាក់ កាន ណាគ ឡើ បើម អែ ណាគ ឡើ វៀក ដក ឆា ដើ បិះ កឡា កន់ខឹង លំបិច យ៉ាវ។

៨ ហំប្រិះ ដើ អែ ណាយ ព្រាណាំង អុន លំញីះ ពដៃ ចាក់ តត់ ប្រិះ អែ ត្រៃដៃ យែស៊ូ ឡើ កន់ជ្រាក់ លំតប៉ាត់ ណាគ ដើ កយីវ តើម បឹង បួរ ណាគ អែ លំប៉ាត់ ពណាត់ ញិន ដើ ត្រៃដៃ យែស៊ូ ឡើ កន់ជ្រាក់ លំបិះ ពដៃ ចាក់ ទុត យ៉ុក យ៉ាល់ អុង អាត។

៩ ទឹង ហូច កាន លែក នៃ លំកើត ណាយ ព្រាណាំង ដើ ចហប់ ត្រៃដៃ លំបិះ ដើម លំបិច អាតណាត ឆងាត់ អវ៉ាក់ សតាំង បក់ លំបើម ពដៃ កាន ឆងាត់ កាន ហាគីវ ដើម កាន ពន់ជែម ត្រៃ ហំ ប្រិច បក់ លំតបូត បនីះ។

១០ ណាគ លំយួរ កាន តែ ចាក់ ត្រៃ ហំប្រិច បក់ លំតបូត ណាគ មែ មន់ប៉ាត់ ពណាត់ យ៉ាក់ តែ ម៉ៃ ឌី ឡាប់ ដើម តែ ម៉ៃ ម៉ៃត កាន ដាវ បក់ មន់ដួវ កាន ហាវ៉ាត់។

១១ ញិន ដើ អែ ឡើយ ត្រៃដៃ ឡើ ឈួន កាន តបូត ឡើ ឆងាត់ ដើ មែ បក់ មន់ចាប់ កាន ពស្វក វ៉ក

១២ អាំ លែក ដើ មែ តែ មើ ចាប់ កាន ដាវ តត់ ខាក់ៗ មើ មើត បើម កាន តែ ចាក់ មន់ត្រ ថូត។

១៣ អ៊ែ ណាក់ ដើ ញ៉ា អន់ណាវ មិះ ដាក់ យ៉ាក់ ប៉ ប្រមើត ត្រៃ ដៃ យែស៊ូ ឡើ កន់ជ្រាក់ អើយ ញ៉ា តង ញន់ព្រតិះ ព្រនៃ ត្រៃ ដៃ អន់សច ដើ វែ យ៉ាក់ ត្រៃដៃ ឡើ រើះ អន់នួរ ឡើយ វែ តែ ដាន់ ឡើ ពគើត អង់ងាយៗ អំមិះ អាំ វន់ដូរ កាន ហវ៉ាត់ តាម លញ៉ាក់ ផរ យ៉ាង ត្រៃដៃ ឡើ ប៉ុរ វែ អាំ វន់ចាក់ ស៊ីត ដើម វន់ ដូរ កាន ហវ៉ាត់ ញន់ វី ចាប់ មឹង កាន ដាវ។

១៤ ត្រៃដៃ ឡើ កឡូវ វែ វន់ដូរ កាន ហវ៉ាត់ អិន តាម លញ៉ាក់ កាន ចាក់ តើម បឹង ត្រៃដៃ ណាក់ ញ៉ា ញើ ពហាយ ដើម អាំ វន់ដូរ កាន អុងអាត យ៉ុកយ៉ាល់ ហាល់ ដើ ត្រៃដៃ យែស៊ូ គ្រិះ ឡើ កន់ជ្រាក់ ងាយ ទី។

១៥ ប៉ាក់ ពអ៊ែ ឡើយ មិះ ដាក់ យ៉ាក់ ប៉ អើយ វន់ចាប់ មឹង អាំ គ្រីតៗ ដើម វន់ត្រួយ កាន ញ៉ា ញើ ពង់ហៀន ដើ ប្រម៉ាង ក តាម ដើ សំបុត កតាម។

១៦ ត្រៃដៃ បើត ងាយ ឡើ មើត ងាយ ដើម ញន់ ឡើ អន់ណាំ ដើ ងាយ មិៗ អ៊ែ ឡើ ពញឹម ក្លើម ងាយ អន់សច ដងៃ ដើម ឡើ បើម អាំ ងាយ ងើ មឹង រង់ហៀវ អំដូរ កាន ចាក់។ ឡា ត្រៃ ដៃ គ្រិះ យែស៊ូ ឡើ កន់ជ្រាក់ ងាយ ដើម ត្រៃដៃ បើត ងាយ

១៧ លំពន់ស្រើង ពញឹម ក្លើម វែ ដើម លំអាំ វន់បិច ចនិះ គ្រី ត ទឹង ត្រំ កាន ចាក់ វែ វី បើម ដើម ត្រំ ប្រម៉ាង ញឹម ស្រឹម លី វែ វី ចំដៃ។

៣

យ៉ាត់ ប៉ូល ឡើ ឡា អាំ មន់អ៊ីរ ដាំង ក្រែដៃ ដើ មែ

១ មួយ អន់ណាវ មិះ ដាក់ យ៉ាត់ ប៉ូ អើយ ញើ ឡា រន់អ៊ីរ ដាំង ក្រែដៃ ដើ ញ៉ា អុះ អាំ ប្រម៉ាង ក្រែដៃ យែស៊ូ ឡើ កន់ជ្រាត់ លំលី ជ្រិះៗ ហី បូរ ហ៊ឹង អើន ចាំ ម៉ៃ ដើម អាំ បនិះ មន់ ចាប់ ប្រម៉ាង នៃ ប៉ាត់ ដើ វែ ទី។

២ ដើម រន់អ៊ីរ ដាំង ក្រែដៃ អាំ ញន់ក្លើច តើម បឹង បនិះ អរាំង មាំ បនិះ តែ ចាត់ យ៉ាត់ ត្រ អ៊ីម ត្រំ វ៉ា ម៉ៃ ចាប់ កាន ក្រែដៃ យែស៊ូ។

៣ ហាក់ ក្រែដៃ យែស៊ូ ឡើ កន់ជ្រាត់ ឡើ ដាវ ឡាំង លំបើម អាំ វែ រន់បិច ចនិះ ក្រិត ដើម លំលរាំង វែ តើម បឹង ទី ណាយ តែ ចាត់ *។

៤ ញ៉ា ញើ ចាប់ មឹង រៀន ក្រែដៃ យែស៊ូ ឡើ កន់ជ្រាត់ ឡើ បូរ វែ អាំ វ៉ៃ បើម ត្រួយ កាន ញ៉ា ញើ ព្រាតូរ ចាន់ វែ ដើម អាំ ណាត់ រន់បើម ត្រួយ ហី ងីរ ដខៃ អន់ណាវ។

៥ ឡា ក្រែដៃ យែស៊ូ ឡើ កន់ជ្រាត់ លំតៀត ចនិះ វែ អាំ រន់ ហង់គ័រ ហឡាក់ៗ មាល់ ងាយ ក្រែដៃ ឡើ ម៉ើត ដើ វែ ដើម រន់បក់ ប៉ិន ក្លើម ប៉ាត់ ដើ ក្រែដៃ គ្រិះ ទី។

កាន ព្រាតូរ មែ ម៉ៃ កយ៉ុរ ករីក់

៦ ណិះៗ នៃ ឡា មិះ ដាក់ យ៉ាត់ ប៉ូ អើយ ញើ ប្រៃ វែ ទឹង ម៉ាត់ ក្រែដៃ យែស៊ូ គ្រិះ ឡើ កន់ជ្រាត់ ងាយ អាំ រន់រៀរ តើម បឹង

* ៣:៣ 3.3 ណាយ តែ ចាត់ នៃ អរ៉ាក់ សតាំង។

បូរ វេ ណគំ មើ កយ្ហុវ កវកំ តៃ មើ ឌី ត្រុយ ប្រម៉ាង ញ៉ា ញើ ពង់ហៀន។

៧ ញើ ម៉ាង ប៉ាក់ អុន ញ្ជន វេ វើ ណោះ ឡើយ ប៉ាក់ ងាយ តង វន់បើម ត្រុយ ញ៉ា ញ៉ា នៃ ទឹង ញើ គូ បឹង វេ បិច អ៊ុម ញុកយ្ហុវ កវកំ

៨ ញើ ចង់ ចា អ៊ុម អគ ដាក មៃ មិៗ។ ណគំ ខាក់ៗ ញើ កឡី ពពិត ញើៈ សារបះ តះក្លះ តង់ ដើម ម៉ាង ញ្ជង អាំ វេ វន់ប៉ាប ពុន ចៀម បូញ ញ៉ា។

៩ ញើ បើម ប៉ាក់ នៃ ត្រ អ៊ុម តៃ ញុបិច អាតណាត ប្រៃ វេ វន់ ចៀម ញ៉ា ញើ បើម ប៉ាក់ នៃ យ៉ាក់ ញើ ងុញ ពដៃ អាំ វន់បើម ត្រុយ។

១០ ទឹង ណគំ ញើ គូ បឹង វេ ញើ ថាន់ វេ រៀន មៃ ងាយ តៃ មើ ឌី ពពិត បបើម មៃ អើ អាំ អ៊ុម មន់ចង់។

១១ ញើ ម៉ាង ប៉ាក់ អុន ញ្ជន ញើ ដង ទឹង បូរ វេ បិច មៃ អន់ នី មើ កយ្ហុវ កវកំ វិះ ឌីវ មើ វិនវាយ ពខើក បូរ ញើៈ តៃ មើ ព ពិត បបើម ឡាំងៗ។

១២ ញើ ព្រតុវ ថាន់ បូរ ប៉ាក់ អុន ទឹង ម៉ាត់ គ្រៃដៃ យេស៊ូ គ្រិះ ឡើ កន់ដ្រាក់ អាំ មន់ពពិត បបើម ចាក់ៗ និមនៀម អន់ ណារ អាំ មន់ចង់ ចា លំញើៈ តើម បឹង ពន់ដ្រិញ មៃ កឡី។

១៣ ណគំ ដើ វេ មិះ ដាក់ យ៉ាក់ បំ អើយ ញ្ជង វើ សាម អ៊ុម វន់បើម កាន ចាក់។

១៤ ប៉ាក់ មៃ ងាយ តៃ មើ ឌី ចង់ហៀង ប្រម៉ាង ញ៉ា ទឹង សំប៉ុ

ត នៃ ឡា វន់កាំ ជុ មុះ ម៉ាត់ ណាត ញ៉ង វន់ពន់តក អ៊ឹម បឹង
 ណាត អ៊ឹម បក់ លំកុម៉ាវ។
 ១៥ ហាក់ ម៉ាត់ ញ៉ង វន់ជុ ណាត ប៉ាត់ ជ្រម៉ា ណាត់ ខាក់ៗ វន់
 គឹះ ព្រាតុវ ហាល់ អំម៉ោះ អោះ អន់ណាវ។

កាន តង្គា ឡា តត់ ព្រឡូចៗ

១៦ ឡា គ្រែដៃ យែស៊ូ ឡើ កន់ជ្រាត់ ឡើ តើម កាន ឆនឹម
 ហន់ណាំង លំអាំ កាន ឆនឹម ហន់ណាំង ត្រំ ហំប៊ូច ដើ វែ អន់
 សច ដើម អាំ លំកុ បឹង វែ លែក វ៉ា។

១៧ កាន អតង្គា ឡា តត់ ព្រឡូច នៃ អៃ ប៉ូល អខៀន ដើ ទី
 អកឡី ប៉ាត់ អបើម ត្រំ សំប៉ិត អ៊ឹម ឡើយ អាំ មន់ណោះ ហ
 ឡាក់ រៀន សំប៉ិត នៃ ឡើ ញឹះ តើម បឹង អៃ ម៉ាត់ ម៉ាត់ †។

១៨ ឡា គ្រែដៃ យែស៊ូ គ្រឹះ ឡើ កន់ជ្រាត់ ងាយ លំអន់ណាំ
 មិៗ ដើ វែ លែក វ៉ា។

† ៣:១៧ 3.17 អាន គីឡាទី ៦.១១។

**ព្រះគម្ពីរ ប្រា
Brao Cambodia NT**

copyright © 2020 Wycliffe Bible Translators, Inc.

Language: Brao

Contributor: Wycliffe USA

© 2020 Wycliffe Bible Translators, Inc. Permission for commercial publication has been granted to the Bible Society in Cambodia. To request an electronic copy of the text or permission to use the text email ScriptureCopyrightPermissions_Intl@Wycliffe.org
All rights reserved.

2025-04-29

PDF generated using Haiola and XeLaTeX on 29 Apr 2025 from source files dated 29 Apr 2025

1a7fc117-611a-55a6-a9c7-6cba9536d2e2